



លិខិតស្នើសុំចុះឈ្មោះ
Registration Form

កាលបរិច្ឆេទ Date : _____

លេខរៀង No. HQ-REG-_____

1/ ព័ត៌មានលម្អិតរបស់ក្រុមហ៊ុនតទៅនេះហៅថា "កម្ពុជាផ្ទះទី២របស់ខ្ញុំ" Company(s) Details (Hereinafter referred to as "Cambodia My 2nd Home")

ក្រុមហ៊ុន: ម៉ាយ សេខិន ហ្វឹម ស៊ីអិមខេច (ខេមបូឌា) ឯ.ក លេខចុះបញ្ជីពាណិជ្ជកម្ម ១០០០១១៨០២៩ កាលបរិច្ឆេទចុះក្នុងបញ្ជីពាណិជ្ជកម្ម ១០ មករា ២០២២ ទូរស័ព្ទលេខ៖ +៨៥៥ ៦៦/៦១/៦៩ ៥៩០ ១៦៨។
Company: MY SECOND HOME CM2H (CAMBODIA) CO., LTD. Registration No. 1000118029, Incorporation Date 10 January 2022. Tel: +855 66/61/69 590 168.

ទីតាំងការិយាល័យកណ្តាល: #២០៣ ផ្លូវ៦៣ កែងផ្លូវ៣០៦ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ
Headquarter Address: #203, St. 63 Corner of St. 306, Phum 2, Sangkat Boeng Keng Kang Ti Muoy, Khan Boeng Keng Kang, Phnom Penh

2/ ព័ត៌មានលម្អិតរបស់អ្នកចុះឈ្មោះ: តទៅនេះហៅថា "ភាគីអ្នកចុះឈ្មោះ" Registrant Details (Hereinafter referred to as the "Registrant")

| | |
|---|--|
| ឈ្មោះ: NAME | |
| ភេទ GENDER | |
| សញ្ជាតិ NATIONALITY | |
| លេខលិខិតឆ្លងដែន PASSPORT NUMBER | |
| ថ្ងៃផុតសុពលភាព EXPIRATION DATE | |
| លេខទំនាក់ទំនង CONTACT NUMBER | |
| សារអេឡិចត្រូនិច E-MAIL | |
| អាសយដ្ឋានទំនាក់ទំនង CORRESPONDENCE ADDRESS | |

3/ ការបង់ប្រាក់ Payment details

-បេតូជនតម្រូវឲ្យបង់ប្រាក់ 500 ដុល្លារអាមេរិក ជាថ្លៃចុះឈ្មោះដំបូង។

-Applicant is required to pay USD 500 as the initial registration blacklist check fee ("Blacklist Check Fee").

លេខវិក័យប័ត្រទទួលប្រាក់ Receipt number _____

4/ លក្ខខណ្ឌផ្សេងៗ Other terms & conditions

-ភាគីអ្នកចុះឈ្មោះ និងអ្នកប្រឹក្សាយោបល់ទទួលស្គាល់ថាព័ត៌មានដែលបានបំពេញនៅក្នុងលិខិតនេះពិតជាគ្រប់គ្រាន់ ពិតប្រាកដ និងត្រឹមត្រូវបំផុតតាមចំណេះដឹងរបស់ខ្លួន។

Both registrant and consultant, hereby agreed that the information provided in this form is complete, true, and correct to the best of their knowledge.

ហត្ថលេខា និងស្នាមមេដៃ Signature and thumbprint:



អ្នកចុះឈ្មោះ: Registrant

បានឃើញ Served and witnessed by:

| | អ្នកប្រឹក្សាយោបល់ Consultant | ក្រុមហ៊ុន Company |
|------------------------------|------------------------------|--|
| ក្រុមហ៊ុនឈ្មោះ: COMPANY NAME | | ម៉ាយ សេខិន ហ្វឹម ស៊ីអិមខេច (ខេមបូឌា) ឯ.ក MY SECOND HOME CM2H (CAMBODIA) CO., LTD. |
| ឈ្មោះ: NAME | | |
| លេខទំនាក់ទំនង CONTACT NUMBER | | |
| ហត្ថលេខា SIGNATURE | | |

CONTACT US FOR MORE INFORMATION

+855 66 590 168 (CH/KH)
+855 69 590 168 (EN/KH)
+855 61 590 168 (JP/KH)



info@cm2h.com



Cambodia My 2nd Home

#203, St. 63 Corner of St.306, Phum 2, Sangkat Boeng Keng Kang Ti Muoy,
Khan Boeng Keng Kang, Phnom Penh